

[Faint handwritten notes]



1. 中華民國政府遷台後，所有在大陸出版之圖書，均應向本館登記，以備查核。
2. 凡在大陸出版之圖書，其內容應符合中華民國法律及政策，不得有違礙、謬誤、或有害於社會風化者。
3. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。
4. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。
5. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。

6. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。
7. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。
8. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。
9. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。
10. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。

11. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。
12. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。
13. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。
14. 凡在大陸出版之圖書，其出版者應向本館申請登記，並繳納登記費。
15. 本館對於在大陸出版之圖書，得視其內容之重要性，決定是否予以登記及發給登記證。

Handwritten text in Burmese script, likely a historical document or manuscript. The text is arranged in several lines across the page, with some lines starting with a small circular mark. The script is dense and cursive, characteristic of traditional Burmese writing. The document appears to be a record or a list of items, possibly related to a royal court or a religious institution, given the formal nature of the script and the use of specific characters that may denote titles or ranks. The text is written on aged, slightly discolored paper, and the ink is dark, showing some wear and fading in places.

Handwritten Burmese script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the length of the leaf. The script is a traditional form of Burmese, likely from the 18th or 19th century. There are two distinct circular holes visible on the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format. The ink is dark and the leaf shows signs of age and wear.

၁၂၁

စတုရန်း ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁

၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁

၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁

၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁
 ၁၂၁ ၁၂၁ ၁၂၁ ၁၂၁ ၁၂၁

[illegible]

Handwritten Burmese script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The script is a traditional form of Burmese, likely from the 18th or 19th century. The leaf shows signs of age, including discoloration and two small circular holes, which were traditionally used for threading a cord to bind multiple leaves together into a book format. The characters are finely etched into the surface of the dried leaf.

[illegible]

ឆ្នាំ ១ ឆ្នាំ ២ ឆ្នាំ ៣ ឆ្នាំ ៤ ឆ្នាំ ៥ ឆ្នាំ ៦ ឆ្នាំ ៧ ឆ្នាំ ៨ ឆ្នាំ ៩ ឆ្នាំ ១០
 ឆ្នាំ ១១ ឆ្នាំ ១២ ឆ្នាំ ១៣ ឆ្នាំ ១៤ ឆ្នាំ ១៥ ឆ្នាំ ១៦ ឆ្នាំ ១៧ ឆ្នាំ ១៨ ឆ្នាំ ១៩ ឆ្នាំ ២០
 ឆ្នាំ ២១ ឆ្នាំ ២២ ឆ្នាំ ២៣ ឆ្នាំ ២៤ ឆ្នាំ ២៥ ឆ្នាំ ២៦ ឆ្នាំ ២៧ ឆ្នាំ ២៨ ឆ្នាំ ២៩ ឆ្នាំ ៣០
 ឆ្នាំ ៣១ ឆ្នាំ ៣២ ឆ្នាំ ៣៣ ឆ្នាំ ៣៤ ឆ្នាំ ៣៥ ឆ្នាំ ៣៦ ឆ្នាំ ៣៧ ឆ្នាំ ៣៨ ឆ្នាំ ៣៩ ឆ្នាំ ៤០
 ឆ្នាំ ៤១ ឆ្នាំ ៤២ ឆ្នាំ ៤៣ ឆ្នាំ ៤៤ ឆ្នាំ ៤៥ ឆ្នាំ ៤៦ ឆ្នាំ ៤៧ ឆ្នាំ ៤៨ ឆ្នាំ ៤៩ ឆ្នាំ ៥០
 ឆ្នាំ ៥១ ឆ្នាំ ៥២ ឆ្នាំ ៥៣ ឆ្នាំ ៥៤ ឆ្នាំ ៥៥ ឆ្នាំ ៥៦ ឆ្នាំ ៥៧ ឆ្នាំ ៥៨ ឆ្នាំ ៥៩ ឆ្នាំ ៦០
 ឆ្នាំ ៦១ ឆ្នាំ ៦២ ឆ្នាំ ៦៣ ឆ្នាំ ៦៤ ឆ្នាំ ៦៥ ឆ្នាំ ៦៦ ឆ្នាំ ៦៧ ឆ្នាំ ៦៨ ឆ្នាំ ៦៩ ឆ្នាំ ៧០
 ឆ្នាំ ៧១ ឆ្នាំ ៧២ ឆ្នាំ ៧៣ ឆ្នាំ ៧៤ ឆ្នាំ ៧៥ ឆ្នាំ ៧៦ ឆ្នាំ ៧៧ ឆ្នាំ ៧៨ ឆ្នាំ ៧៩ ឆ្នាំ ៨០
 ឆ្នាំ ៨១ ឆ្នាំ ៨២ ឆ្នាំ ៨៣ ឆ្នាំ ៨៤ ឆ្នាំ ៨៥ ឆ្នាំ ៨៦ ឆ្នាំ ៨៧ ឆ្នាំ ៨៨ ឆ្នាំ ៨៩ ឆ្នាំ ៩០
 ឆ្នាំ ៩១ ឆ្នាំ ៩២ ឆ្នាំ ៩៣ ឆ្នាំ ៩៤ ឆ្នាំ ៩៥ ឆ្នាំ ៩៦ ឆ្នាំ ៩៧ ឆ្នាំ ៩៨ ឆ្នាំ ៩៩ ឆ្នាំ ១០០

[illegible]

๑๖๓ (๒) / ๓๗๗ / ๕๔๙

အကျဉ်းချုပ်အားဖြင့် သုံးစွဲပါသည်။

1901-1902

শ্রীমদ্ভগবদ্গীতা

[illegible]

မှတ်တမ်း၊ နောက်ကျောတွင်

121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 840. 841. 842. 843. 844. 845. 846. 847. 848. 849. 850. 851. 852. 853. 854. 855. 856. 857. 858. 859. 860. 861. 862. 863. 864. 865. 866. 867. 868. 869. 870. 871. 872. 873. 874. 875. 876. 877. 878. 879. 880. 881. 882. 883. 884. 885. 886. 887. 888. 889. 890. 891. 892. 893. 894. 895. 896. 897. 898. 899. 900. 901. 902. 903. 904. 905. 906. 907. 908. 909. 910. 911. 912. 913. 914. 915. 916. 917. 918. 919. 920. 921. 922. 923. 924. 925. 926. 927. 928. 929. 930. 931. 932. 933. 934. 935. 936. 937. 938. 9

Handwritten text in Burmese script, likely a manuscript or historical document. The text is written in a cursive style and spans across the page. It appears to be a list or a series of entries, possibly related to a historical record or a collection of items. The script is dense and fills most of the page.

